

	tion for Half-Time Enrollment	
Student's Name (Last, First, MI)	myWSU ID Number	Phone Number
INSTRUCTIONS >>> Check the following box that applies to you.	•••••	
ksturgg pemicurrahily,raចenvirgg riaho al aro an រយៈរយៈក្រស់ទំនាប់កំនុងប្រកិន្តិការប៉ុន្តែក្រស់ក្រស់ទំនាប់កំនុងប្រកិត្តការប៉ុន្តែក្រស់ក្រស់ក្រស់ក្រស់ក្រស់ក្រស ទទួលខុន្តការប្រកិត្តការប្រជាជនការប្រកិត្តការបង្គិតការប្រកិត្តការប្រភិបិស្តិសិក្សាការប្រកិត្តការប្រកិត្តការប្រកិត្តការប្រកិត្តការប្រកិត្តការប្រកិត្តការប្រកិត្តការប្រកិត្តការប្រកិតការប្រកិតការបង្គិតការប្រកិត្តការប្រកិត្តការប្រកិត្តការបងកិត្តការបងកិត្តការបងកិត្តការបងកិត្តការបង្គិតការបងការបងកិត្តការបងកិត្តការបង្គិតការបង្គិតការបងកិត្តការបង្គិតការបង្គិតការបងកិត្តការបងកិត្តការបង្គិតការបង្គិតការបងកិត្តការបង្គិតការបងការបង្គិតការបងកិត្តការបង្គិតការបងការបង្គិតការបងកិត្តការបង្គិតការបងការបង្គិតការបងកិត្តការបង្គិតការបងការបងការបង្គិតការបងកិត្តការបងការបងការបង្គិតការបងការបងការបងការបងការបងការបងការបងការបង	id and in-school loan deferment	
Lam.not currently receiving financial aid and re time student for the purpose of in-school loan or return this form to the WSU Registrar's Office	deferment. ក្រុំតែនើកក្នុងកាត្រាយនៃវិធនសាខានៃនៃនៅក្ន	*********
କ୍ଟେମ୍ବର :୭>> STUDENT STATEMENT		
	alf-time* enrollment requirement for the	
(Semester/Year). My workload includes any comb special studies that Wichita State University considerable studies.		research,
Student's Signature (Required)	Date	
Digital signature cannot be accepted		
Affirmation: ທີ່ຂອນປະຕິນແກ່ນຮັບກ່ວນກ່ຽວກ່ວນແກ່ຈາກ໌ລະນາຕ	n Llovy Stamme, abové s udérnit vot nati au lidirozdfáti bol	์ inaversunifico écustacouratio
* Graduate half-time considerations for the summer term.		
SECTION B >>> GRADUATE ADVISOR STATEMENT  The above-mentioned st ponsidered by the control of the academic research, or special studies that Wice control of the academic research.	minimum of 5 credit hours for the fall and/  College of as hworkload includes any combination of cours	or spring semesters or 3
SECTION B >>> GRADUATE ADVISOR STATEMENT The above-mentioned st ponsidered by the	minimum of 5 credit hours for the fall and/ College of as h workload includes any combination of cours chita State University considers half-time.	or spring semesters or 3 nalf-time for the ses, thesis, to ssertation or
SECTION B >>> GRADUATE ADVISOR STATEMENT The above-mentioned st ponsidered by the control other academic research, or special studies that Widester academic research academic resea	minimum of 5 credit hours for the fall and/ College of as h workload includes any combination of cours chita State University considers half-time.	or spring semesters or 3  palf-time for the ses, the ses, the ses, the ses, the second compared to the compare
SECTION B >>> GRADUATE ADVISOR STATEMENT The above-mentioned st ponsidered by the (Semester. ). I approve their wother academic research, or special studies that Wide SIGNATURE & SIGNATURE & STATEMENT STUDIES STATEMENT  SIGNATURE & STATEMENT STAT	College of as hworkload includes any combination of coursehita State University considers half-time.  In Signify position in meets the requirement for course significancy in the course significancy in th	or spring semesters or 3  palf-time for the ses, the ses, the ses, the ses, the second compared to the compare
SECTION B >>> GRADUATE ADVISOR STATEMENT The above-mentioned st ponsidered by the content of the record of the rec	College of as hworkload includes any combination of coursehita State University considers half-time.  In Signify position in meets the requirement for course significancy in the course significancy in th	or spring semesters or 3  palf-time for the ses, theses, theses, these section or half-time status.  Date sed
SECTION B >>> GRADUATE ADVISOR STATEMENT The above-mentioned st ponsidered by the (Semester. ). I approve their wother academic research, or special studies that Wide SIGNATURE & SIGNATURE & STATEMENT STUDIES STATEMENT  SIGNATURE & STATEMENT STAT	College of as h workload includes any combination of course chita State University considers half-time.  Ly signif g political imeets the requirement for the course of the cours	or spring semesters or 3  palf-time for the ses, theses, theses, theses, these section or half-time status.  Date sed

WICHITA STATE UNIVERSITY | Office of Financial Aid tele: (316) 978-3430 | toll free: 1-855-

| 1845 Fairmount Street | Wichita, KS 67260-0024

Tracking Code: EXPHTF (Fall) EXPHTS (Spring) EXPHSU(Summer)